



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែតុលា



លេខ ២៥១ ឆ្នាំទី២១ ព.ស ២៥៦៥ គ.ស ២០២១

Issue 251 Volume 21 BC 2565 BE 2021



មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- ថ្នាក់ដឹកនាំព្រឹទ្ធសភាអញ្ជើញកាន់បិណ្ឌវេនទី២នៅវត្តមុនីប្រសិទ្ធិវង្ស..... ១
- គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រជុំកំណត់របៀបវារៈ
និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ ៣
- ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៧ដើម្បីពិនិត្យ និងឱ្យយោបល់លើរបៀបវារៈចំនួន៩៥
- ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ១២



សកម្មភាពគណៈកម្មការ

- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ១៣
- ការងារទទួលពាក្យបណ្តឹង ១៦
- សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨..... ១៧
- សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ២៥

សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារ
ប្រចាំខែសីហាតាមប្រព័ន្ធអនឡាញ (Zoom) ២៧
- ឯកឧត្តម អ៊ុំ សារីទ្ធ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសក្នុងការសរសេរឯកសារ
សម្រាប់គាំទ្រកិច្ចប្រជុំ ASEP11..... ២៩
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៣១



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទ្ធ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក ទេព មករា
លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) នៅមន្ទីរពេទ្យ
កាល់ម៉ែត រាជធានីភ្នំពេញ។

ក្របក្រោយ ៖ ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី២នៅវត្តមុនីប្រសិទ្ធិវង្ស ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិទ្យាស្ថានប្រចាំការមគ្គ មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443 ទូរសារ៖ (855 23)211446

E-mail : oumsarith.sgssenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ថ្នាក់ដឹកនាំព្រឹទ្ធសភាអញ្ជើញកាន់បិណ្ឌវេនទី២នៅវត្តមុនីប្រសិទ្ធិវង្ស



ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញកាន់បិណ្ឌវេនទី២នៅវត្តមុនីប្រសិទ្ធិវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែកទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ទន** អនុប្រធានទី២ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញនាំយកនូវគ្រឿងឧបភោគ បរិភោគ ចង្ហាន់បិណ្ឌបាត និងបច្ច័យ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ

វេនទី២ នៅវត្តមុនីប្រសិទ្ធិវង្ស (វត្តព្រែកព្នៅ) ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ទន** អនុប្រធានទី២ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញរាប់បាតប្រគេនព្រះសង្ឃ បង្សកូលដ្ឋាន វេរទេយ្យទាន និងទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដែលកើតពីសទ្ធាជ្រះថ្លា



ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញកាន់បិណ្ឌវេនទី២នៅវត្តមុនីប្រសិទ្ធិវង្ស ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពីចម្ងាយ

ទាំងនោះ ជូនចំពោះញាតកាទាំងប្រាំពីរសន្តាន ឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដល់ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាេយ្យពោធិសាល **ជានីម** និងលោកជំទាវ **ឆ្លើម សឿន ជានីម** ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខទៅ ហើយនោះ សូមប្រកបតែវិបុលសុខគ្រប់ប្រការ និងទៅ កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនាមជាពុទ្ធសាសនិក និងគោរពជឿជាក់យ៉ាងមុតមាំ ក្នុងព្រះពុទ្ធសាសនា ជាពិសេសដើម្បីថែរក្សានូវវប្បធម៌ ប្រពៃណី សាសនាឱ្យបានគង់វង្សបិតថេរយូរអង្វែងតរៀង ទៅក្នុងឱកាសនៃពិធីដ៏ធំនោះ ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំ

សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រី រាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តែងតែចូលរួម ពិធីបុណ្យកាន់បិណ្ឌនៅតាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រព្រឹត្តទៅរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយចែកចេញ ជាពីរ ក្នុងនោះ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៤រោច ខែ ភទ្របទ គឺជាថ្ងៃកាន់បិណ្ឌ និងថ្ងៃ១៥រោច គឺជាថ្ងៃបុណ្យ ភ្ជុំបិណ្ឌ។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក អ៊ុក ប៉ូលីន)



ថ្នាក់ដឹកនាំព្រឹទ្ធសភា អញ្ជើញរាប់បាត្រ

**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាប្រជុំកំណត់
របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤**



នាព្រឹកថ្ងៃសុក្រ ទី១៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានប្រជុំ ពីចម្ងាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិ- សង្គហបណ្ឌិត **ទេព ងន** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះ- រាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា ១៨ថ្មី នៃច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពី សវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះ- រាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈសម័យប្រជុំលើក ទី៧ព្រឹទ្ធសភា នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន បូកបី ស្តីពីការត្រៀមបម្រុងអង្គរសង្គ្រោះបន្ទាន់ ទៅក្នុង របៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។

៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ៨ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្ម

មាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា ៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃ ច្បាប់ស្តីពី ការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជ- ក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ ១៩៩៧ ទៅក្នុង របៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។

៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។

៦-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណ- រដ្ឋប្រជាមានិតចិន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤។

៧-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង



ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានស្តីទីព្រឹទ្ធសភា ដឹកនាំកិច្ចប្រជុំ



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពីចម្ងាយ

ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។

៨-កំណត់របៀបវារៈ និងកាលបរិច្ឆេទសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួមគ្នា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨:០០ នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានរបៀប-

វារៈរួមមាន៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភានីតិកាលទី៤ និងពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ៧ ខាងលើ។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក អ៊ុក ប៉ូលីន)



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាពីចម្ងាយ

ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៧
ដើម្បីពិនិត្យ និងឱ្យយោបល់លើរបៀបវារៈចំនួន៩



ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ជីកនាំបន្តសម័យប្រជុំលើកទី៧

នៅព្រឹកថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៧ ព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ងន** ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៣៨រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៩ ដូចខាងក្រោម៖

របៀបវារៈទី១៖ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ។

យោងតាមសេចក្តីសម្រេចលេខ ១៨៥គ.ជ.ប.ស.ស.វ ចុះថ្ងៃទី១០ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការរៀបចំការបោះឆ្នោត និងស្មារតីអង្គប្រជុំគណៈកម្មាធិការ



លោកជំទាវ ទេព សំអូន

អចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ **ទេព សំអូន** ត្រូវបានប្រកាសទទួលស្គាល់ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៦ (ខេត្តព្រៃវែង និងខេត្តស្វាយរៀង) ជំនួសឯកឧត្តម **សុខ យាត** ដែលបានទទួលមរណភាព។

លោកជំទាវ **ទេព សំអូន** សមាជិកព្រឹទ្ធសភាថ្មីត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់តំណែង។

របៀបវារៈទី២៖ការបោះឆ្នោតជ្រើសរើសសមាជិកបំពេញគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ ព្រឹទ្ធសភា នីតិកាលទី៤។



ឯកឧត្តម អ៊ឹង លាងហ្សឺ

ឯកឧត្តម **អ៊ឹង លាងហ្សឺ** សមាជិកព្រឹទ្ធសភា ត្រូវបានសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤ បោះឆ្នោតជ្រើសរើសជាសមាជិកគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា ដោយទទួលបានសំឡេងគាំទ្រចំនួន៣៨ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ថ្មីនៃច្បាប់ ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ ស្តីពីសវនកម្មនៃព្រះរាជាណាចក្រ



ទិដ្ឋភាពបន្តសម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៤

កម្ពុជា។

ឯកឧត្តម **ជារ សេដ្ឋ** ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជើញឡើងវាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នោះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបើកផ្លូវឱ្យមានការតែងតាំងអគ្គសវនករ និងអគ្គសវនកររងជាថ្មី នៅពេលដែលអាណត្តិ៥ (ប្រាំ)ឆ្នាំត្រូវបានបញ្ចប់ ដើម្បីទទួលស្គាល់គុណតម្លៃនៃអគ្គសវនករ និងអគ្គសវនកររងដែលមានគុណវុឌ្ឍិ ស្នាដៃ បទពិសោធន៍ សមត្ថភាព កិច្ចសហការ និងការទទួលខុសត្រូវខ្ពស់លើការដឹកនាំអាជ្ញាធរសវនកម្មជាតិ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដូចមានចែងក្នុងច្បាប់ស្តីពី សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នោះតាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន៩៤សំឡេង នៃចំនួនសមាជិករដ្ឋសភា



ឯកឧត្តម ជារ សេដ្ឋ ឡើងអានរបាយការណ៍

ទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំលើកទី៦រដ្ឋសភា នីតិកាលទី៦។



ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឡើងការពារសេចក្តីព្រាងច្បាប់

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នោះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញឡើងវាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នោះ



ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ឡើងអានរបាយការណ៍

តាក់តែងឡើងមានគោលបំណងបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបានប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគដោយបុគ្គលសញ្ជាតិខ្មែរ ឬបរទេស ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល សំដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតរបបលើកទឹកចិត្តវិនិយោគមួយដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណទុកជាមុនបាន គ្មានការរើសអើង មានលក្ខណៈប្រកួតប្រជែង និងគាំទ្រគោលនយោបាយសង្គម សេដ្ឋកិច្ច។ ក្នុងនោះមានជាអាទិ៍៖

-ការធ្វើទំនើបកម្ម ការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការពង្រឹងការតភ្ជាប់ទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក តាមរយៈការជំរុញកំណើនលំហូរចូលមូលធន ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងចំណេះធ្វើ។

-ការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើឱ្យរចនាសម្ព័ន្ធសេដ្ឋកិច្ច អាចធ្វើពិពិធកម្មបាន និងធន់ទៅនឹងវិបត្តិក្នុងតំបន់ និងសកលលោក។ ការផ្តល់ការការពារនូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ដល់វិនិយោគិននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានតុល្យភាពស្របទៅនឹងផលប្រយោជន៍ជាតិ។

សេចក្តីព្រាងច្បាប់នោះតាក់តែងឡើងមាន១២ជំពូក និង៤២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន៩២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំលើកទី៦រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តម **ជិន ម៉ុនសាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នោះ។



ឯកឧត្តម សុខ ចិន្តាសោកា ឡើងការពារសេចក្តីព្រាងច្បាប់

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកប៊ី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ ។

ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នោះ តាក់តែងឡើងដើម្បីប្រើប្រាស់ជាយន្តការពង្រឹងសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ និងការលុបបំបាត់កង្វះ

អាហារូបត្ថម្ភក្នុងបណ្តាប្រទេសសមាជិកអាស៊ាន និងប្រទេស
បូកី (សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន និង
សាធារណរដ្ឋកូរ៉េ) ដោយមិនប៉ះពាល់ដល់ទ្រង់ទ្រាយ
ពាណិជ្ជកម្មទូទៅនោះឡើយ។

ព្រះរាជាណាចក្រកម្ពុជាបាននឹងកំពុងទទួលបានអត្ថ-
ប្រយោជន៍ពីកិច្ចព្រមព្រៀងនោះដូចជា៖ ការពង្រឹងសន្តិសុខ
ស្បៀង កាត់បន្ថយភាពក្រីក្រ និងលុបបំបាត់កង្វះអាហារូប-
ត្ថម្ភ ជាពិសេសទទួលបានអង្ករ ដើម្បីចែកជូនប្រជាជនក្រីក្រ
ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធ្ងន់ធ្ងរ ចាប់
តាំងពីឆ្នាំ២០០៧ រហូតដល់ឆ្នាំ២០២០កន្លងមក។

សេចក្តីព្រាងច្បាប់នោះតាក់តែងឡើងមាន៣មាត្រា
ដោយឡែកពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន
បូកី ស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ មាន២មាត្រា
និងមានឧបសម្ព័ន្ធចំនួន២ ត្រូវបានរដ្ឋសភា នៃព្រះរាជាណា-
ចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន៩២សំឡេង
នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា
ឆ្នាំ២០២១ នាសម័យប្រជុំលើកទី៦រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តម **វេង សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា
ប្រមាញ់ និងនេសាទ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់
និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នោះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ



ឯកឧត្តម វេង សាខុន ឡើងការពារសេចក្តីព្រាងច្បាប់

ចំនួន៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី៦៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង-
ច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា
១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣
និងមាត្រា៣៦៧ នៃច្បាប់ស្តីពី ការងារដែលត្រូវប្រកាស
ឱ្យប្រើដោយព្រះរាជក្រម លេខជសរកម/០៣៩៧/០១
ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧។



លោកជំទាវ មាន សំអាន ឡើងអានរបាយការណ៍

លោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការទី៨
ព្រឹទ្ធសភា បានអញ្ជើញឡើងរបាយការណ៍ជូនអង្គប្រជុំអំពី
លទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នោះ
រៀបចំឡើងក្នុងគោលបំណងដើម្បី៖

-កែសម្រួលវេនការងារ របៀបចែកពេលធ្វើការរបស់
រោងចក្រ សហគ្រាស មិនត្រូវឱ្យលើសចំនួនវេលាធ្វើការពេញ-
លេញនៃកម្មករនិយោជិត ក្នុង១(មួយ)ថ្ងៃ ដូចមានចែងក្នុង
មាត្រា១៣៧ នៃច្បាប់ស្តីពី ការងារ។

-ការពារអត្ថប្រយោជន៍ជូនកម្មករ និយោជិតធ្វើការនៅ
ថ្ងៃឈប់សម្រាកដោយមានប្រាក់ឈ្នួល ដើម្បីឆ្លើយតបទៅ
នឹងការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា។

-លើកកម្ពស់សិទ្ធិការងារ និងធានាបាននូវសុខដុមរមនា
ក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដោយផ្ដោតជាសំខាន់ទៅលើការ
ពង្រីកវិសាលភាពសេវាកម្មរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល
ក្នុងការដោះស្រាយវិវាទបុគ្គល ដើម្បីពង្រឹងប្រសិទ្ធភាព

នៃយន្តការដោះស្រាយវិវាទការងារ និងឆ្លើយតបនឹងតម្រូវការរបស់ភាគី វិវាទ និងការផ្តល់នីតិសម្បទាជានគរបាល យុត្តិធម៌ដល់អធិការការងារឱ្យពិនិត្យបទល្មើស នៃច្បាប់ស្តីពីការងារ ស្របតាមបទប្បញ្ញត្តិនៃក្រមនីតិវិធីព្រហ្មទណ្ឌ និងស្របតាមភារកិច្ចដែលមន្ត្រីអធិការកិច្ចការងារត្រូវធ្វើ និងបានកំពុងធ្វើ។

សេចក្តីព្រាងច្បាប់នោះ ពិតជាបានរួមចំណែកក្នុងការរក្សាបាននូវភាពប្រកួតប្រជែងរបស់ព្រះរាជាណាចក្រកម្ពុជា ទៅនឹងការវិវឌ្ឍផ្នែកសង្គម សេដ្ឋកិច្ចក្នុងតំបន់ និងសកលលោក ដូចបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ស្របតាមប្រក្រតីភាពនៃគន្លងថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងជាការឆ្លុះបញ្ចាំងនូវឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះការគោរពសិទ្ធិការងារ ការផ្តល់ទំនុកចិត្តដល់សាធារណជន អន្តរជាតិ និងការបង្កើននូវលំហូរនៃការវិនិយោគរបស់ផ្នែកឯកជនបានកើនឡើងជាបន្តបន្ទាប់។

សេចក្តីព្រាងច្បាប់នោះតាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន៩២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំលើកទី៦រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តម **អ៊ិត សំហេង** រដ្ឋមន្ត្រីក្រសួងការងារ និង

បណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នោះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៧៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផល នៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ ដើម្បីសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសកលលោក។ កិច្ចព្រមព្រៀងនោះនឹងដំណើរការទន្ទឹមគ្នា ព្រមទាំងគាំទ្រដល់ប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ប្រកបដោយបរិយាប័ន្ន និងផ្អែកលើគោលការណ៍ច្បាប់។ កិច្ចព្រមព្រៀងនោះក៏នឹងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ ដើម្បីពង្រីកបន្ថែមទៀតនូវវិស័យក្រវាត់តម្លៃតំបន់ និងនាំមកនូវឱកាសទីផ្សារ និងការងារសម្រាប់



ឯកឧត្តម **អ៊ិត សំហេង** ឡើងការពារសេចក្តីព្រាងច្បាប់



ឯកឧត្តម **បា ជេដ្ឋ** ឡើងអានរបាយការណ៍

អាជីវកម្ម និងប្រជាជននៅក្នុងតំបន់ផងដែរ។

កិច្ចព្រមព្រៀងនោះមានសារសំខាន់ក្នុងការផ្តល់ឱកាសដល់ប្រទេសក្នុងតំបន់ ដើម្បីការពារការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលមានសារសំខាន់ខ្លាំងក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩។ កិច្ចព្រមព្រៀងនោះ ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតក្នុងពិភពលោក ដោយមានប្រជាជនប្រមាណ២២០០លាននាក់ ឬ៣០% នៃចំនួនប្រជាជនក្នុងពិភពលោក។

ផលិតផលក្នុងស្រុកសរុបប្រមាណ២៦,២ទ្រីលានដុល្លារអាមេរិក ឬ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងមានទំហំពាណិជ្ជកម្មចំនួនប្រមាណ២៨% នៃទំហំពាណិជ្ជកម្មក្នុងពិភពលោកទាំងមូល។

កិច្ចព្រមព្រៀងនោះនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្លាស់ប្តូរ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា ដែលស្របនឹងយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិកូវីដ-១៩របស់កម្ពុជា យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម២០១៥-២០២៥ និងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥។ ការពន្លឿនការធ្វើពិពិធកម្មទីផ្សារតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាពិសេសតាមរយៈកិច្ចព្រមព្រៀងនោះអាចកាត់បន្ថយការពឹងផ្អែកលើទីផ្សារធំៗ។

សេចក្តីព្រាងច្បាប់នោះតាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន៩៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំលើកទី៦រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តម **ប៉ាន សូរស័ក្តិ** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នោះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៨៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង-

ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នោះ រៀបចំឡើងដើម្បីធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មទំនិញរវាងភាគីទាំងពីរតាមរយៈការកាត់បន្ថយ និងលុបបំបាត់ពន្ធគយនិងរបាំងមិនមែនពន្ធគយ ដោយធានាថាស្តង់ដារបទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាពមិនបង្កជាឧបសគ្គដល់ការធ្វើពាណិជ្ជកម្ម ជាពិសេសសំដៅការធ្វើសេរីភាវូបនីយកម្ម និងសម្រួលពាណិជ្ជកម្មសេវាកម្មឱ្យបានច្រើនវិស័យ និងបែបបទនៃការផ្គត់ផ្គង់សេវាការសម្រួល ការពារ ជំរុញ និងទាក់ទាញវិនិយោគ ការធ្វើពិពិធកម្ម និងលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ ការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរស្របតាមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ព្រមទាំងបង្កើតរចនាសម្ព័ន្ធសម្រាប់អនុវត្តកិច្ចព្រមព្រៀង និងកំណត់យន្តការដោះស្រាយវិវាទ។

សេចក្តីព្រាងច្បាប់នោះតាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន៩២សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំលើកទី៦រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តម **ប៉ាន សូរស័ក្តិ** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នោះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៩៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង-ច្បាប់ស្តីពី ការប្រកួតប្រជែង។

ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញឡើងរាយការណ៍ជូនអង្គប្រជុំអំពីលទ្ធផល

ផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់នោះ ជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ក្នុងការគ្រប់គ្រងទីផ្សារប្រកបដោយប្រសិទ្ធភាព ដែលជំរុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន លើកកម្ពស់ឧត្តមភាព និងជំរុញនវានុវត្តន៍។

សេចក្តីព្រាងច្បាប់នោះ មានវិសាលភាពអនុវត្តចំពោះបុគ្គលធ្វើសកម្មភាពធុរកិច្ច ឬសកម្មភាពគាំទ្រដល់ធុរកិច្ចដែលរារាំង រឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងគួរឱ្យកត់សម្គាល់ក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាទោះបីសកម្មភាពនោះមានប្រភពនៅក្នុង ឬនៅក្រៅប្រទេសក៏ដោយ។ សេចក្តីព្រាងច្បាប់នោះ អនុវត្តចំពោះរាល់បុគ្គលទាំងឡាយដែលធ្វើសកម្មភាពគាំទ្រដល់ធុរកិច្ច ទោះបីក្នុងគោលបំណងស្វែងរកប្រាក់ចំណេញ មិនស្វែងរកប្រាក់ចំណេញ ឬក្នុងគោលបំណងសប្បុរសធម៌ និងទោះបីបុគ្គលទាំងនោះ មានទម្រង់ជាកម្មសិទ្ធិឯកជន ឬជាកម្មសិទ្ធិរដ្ឋក៏ដោយ។

សេចក្តីព្រាងច្បាប់នោះ មានគុណប្រយោជន៍ក្នុងការការពារ និងលើកទឹកចិត្តដល់ពាណិជ្ជករឱ្យធ្វើការប្រកួតប្រជែងដោយស្មើភាព និងស្មោះត្រង់ បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងទាក់ទាញវិនិយោគក៏ដូចជាការបង្កើតធុរកិច្ចថ្មីៗឱ្យបានច្រើន ការពារសេដ្ឋកិច្ចជាតិពីផលប៉ះពាល់ដែលបណ្តាលមកពីការព្រមព្រៀងមិនស្របច្បាប់ សកម្មភាពបំពានដោយប្រើជំហរឧត្តមភាពលើទីផ្សារ និងការរួមបញ្ចូលគ្នានៃធុរកិច្ចទាំងឡាយណាដែលមាន ឬអាចមានអានុភាពរារាំងរឹតត្បិត ឬបង្ខូចដល់ការប្រកួតប្រជែងដែលគួរឱ្យកត់សម្គាល់នៅលើទីផ្សារ និងការការពារសុខុមាលភាពអ្នក

ប្រើប្រាស់ឱ្យទទួលបានទំនិញ និងសេវាមានគុណភាពខ្ពស់ថ្លៃទាប សម្បូរបែប និងមានជម្រើសច្រើន។

សេចក្តីព្រាងច្បាប់នោះ ពាក់ព័ន្ធទៀងមាន៧ជំពូក និង៤១មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន៩២សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ នាសម័យប្រជុំលើកទី៦រដ្ឋសភា នីតិកាលទី៦។

ឯកឧត្តម **ប៉ាន សូរស័ក្តិ** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នោះ។



ឯកឧត្តម ប៉ាន សូរស័ក្តិ ឡើងការពារសេចក្តីព្រាងច្បាប់

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៣៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ លោក ទេព មករា រូបភាព៖ លោក អ៊ុក ប៉ូលីន)



សមាជិក សមាជិកាព្រឹទ្ធសភាលើកដៃអនុម័តច្បាប់

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជូនសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ សម្តេចវិបុល-
សេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ-
កម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩
ដូសជំរុញ (ដូសទី៣) នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានី-
ភ្នំពេញ។



✽ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ នៅអាកាស-
យានដ្ឋានភ្នំពេញ សម្តេចវិបុលសេនាភក្តី **សាយ ឈុំ**
ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ
ទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះបាទ
សម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី
នរោត្តម មុនិនាថ សីហនុ ពីទីក្រុងប៉េកាំងប្រទេសចិន
បន្ទាប់ពីបានពិនិត្យព្រះរាជសុខភាព។




✽ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិ-
កោសលបណ្ឌិត **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះ-
រាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញចាក់
វ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ ដូសជំរុញ (ដូសទី៣) នៅ
សាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមកិត្តិ-
សង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ ព្រឹទ្ធសភា នៃ
ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចាក់វ៉ាក់សាំងបង្ការ
មេរោគកូវីដ-១៩ ដូសជំរុញ (ដូសទី៣)។



គណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំសាធារណៈ



✽ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មការទី១ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **យ៉ុង សែម** ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំជាមួយនឹងឯកឧត្តម **គង់ សារាជ** ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អំពីពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន៧២គ្រួសារនៅខេត្តកោះកុង នាសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។

សិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ ថ្មី នៃច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពី សវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

✽ គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ង៉ា ជេដ្ឋា** ប្រធានគណៈកម្មការបានអញ្ជើញ៖

✽ គណៈកម្មការទី៣ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **បណ្ឌិត ម៉ុង ឫឡី** ប្រធានគណៈកម្មការបានអញ្ជើញ៖



- ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យលើរបាយការណ៍នៃសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពី សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និងការងារផ្ទៃក្នុងគណៈកម្មការ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

- ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ តាមប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិនិត្យលើ៖

- ប្រជុំតាមប្រព័ន្ធអនឡាញ (Zoom) ជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិដឹកនាំដោយលោកជំទាវ **សោម គឹមស្នួន** អគ្គសវនករ ដើម្បីពិនិត្យ

- ១-សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
- ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកប៊ីស្តីពីការត្រៀមបម្រុងអង្គរសង្គ្រោះបន្ទាន់។

- ប្រជុំតាមប្រព័ន្ធអនឡាញ (Zoom) ជាមួយនឹងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម **ជិន ម៉ុងសាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា នៅសាល



ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។



-ប្រជុំតាមប្រព័ន្ធអនឡាញ (Zoom) ជាមួយនឹងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម **វេជ្ជ សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

✽គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ **មាន សំអាន** ប្រធានគណៈកម្មការបានអញ្ជើញ៖



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដើម្បីពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី

វិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។



-ជួបប្រជុំតាមរយៈប្រព័ន្ធអនឡាញ (Zoom) ជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៩៧ ស្នើសុំដាក់ចូលក្នុងរបៀបវារៈនៃអង្គប្រជុំលើកទី៧ ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។

✽ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា តាមរយៈប្រព័ន្ធអនឡាញ (Zoom) នាថ្ងៃទី១៣ និងទី១៤ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់ចំនួន៣

រួមមាន៖

- ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
- ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
- ៣-សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង។



-ដឹកនាំគណៈកម្មការទី៩ព្រឹទ្ធសភាជួបប្រជុំតាមរយៈប្រព័ន្ធអនឡាញ (Zoom) នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ជាមួយនឹងតំណាងរាជរដ្ឋាភិបាល ប្រជុំដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៣ រួមមាន៖

- ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
- ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
- ៣-សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង។



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) តាម

ប្រព័ន្ធអនឡាញ (Zoom) នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិនិត្យសិក្សា និងត្រៀមយោបល់លើ៖

- ១-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពី សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា។
- ២-សេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
- ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពី ការត្រៀមបម្រុងអង្គរសង្គ្រោះបន្ទាន់។
- ៤-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣ មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣ មាត្រា៣៥០ មាត្រា៣៦៣ មាត្រា៣៦៧ នៃច្បាប់ស្តីពី ការងារដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ ១៩៩៧។
- ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
- ៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន។
- ៧-សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង។



✽នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ឈឹម គឹមហួត** ប្រធានស្តីទីគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យរបាយការណ៍សកម្មភាពការងាររបស់គណៈកម្មការប្រចាំ

ខែសីហា ការរាយការណ៍សកម្មភាពការងារអន្តរជាតិប្រចាំ
ខែសីហា និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥
ព្រឹទ្ធសភា។

✽ឯកឧត្តម **អាយ ខន** ប្រធានស្តីទីគណៈកម្មការ
ទី៦ព្រឹទ្ធសភា៖



-និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភា
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាអនុ-
ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញដឹកនាំ
កិច្ចប្រជុំផ្ទៃក្នុងក្រុមមិត្តភាព តាមប្រព័ន្ធអនឡាញ (Zoom)
ដើម្បីបូកសរុបរបាយការណ៍សកម្មភាពការងារ របាយ-
ការណ៍ថវិការបស់ក្រុមប្រចាំឆមាសទី១ និងលើកទិសដៅ
ការងារប្រចាំឆមាសទី២ និងបញ្ហាផ្សេងៗ នាថ្ងៃទី៦ ខែ
កញ្ញា ឆ្នាំ២០២១។

-និងជាប្រធានស្តីទី ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣
បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុម តាមរយៈប្រព័ន្ធ
អនឡាញ (Zoom) នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បី
ពិនិត្យ និងសិក្សា៖

១-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១៨ថ្មី នៃ
ច្បាប់ស្តីពីវិសោធនកម្មមាត្រា១៨ នៃច្បាប់ស្តីពី សវកម្ម



នៃព្រះរាជាណាចក្រកម្ពុជា។

២-សេចក្តីព្រាងច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រ-
កម្ពុជា។

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធី-
សារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបី ស្តីពី
ការត្រៀមបម្រុងអង្គរសង្គ្រោះបន្ទាន់។

៤-សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា១២៣
មាត្រា១៣៨ មាត្រា១៦២ មាត្រា៣០០ មាត្រា៣៤៣
មាត្រា៣៥០ មាត្រា៣៦៣ និងមាត្រា៣៦៧ នៃច្បាប់
ស្តីពីការងារ ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម
លេខ ជស/រកម/០៣៩៧/០១ ចុះថ្ងៃទី១៣ខែមីនា ឆ្នាំ
១៩៩៧។

៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ច-
ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។

៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ច-
ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះ-
រាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ
ប្រជាមានិតចិន។

៧-សេចក្តីព្រាងច្បាប់ស្តីពី ការប្រកួតប្រជែង។

ការទទួលពាក្យបណ្តឹង

✽នៅក្នុងខែកញ្ញា ឆ្នាំ២០២១ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៣ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង
ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយចំនួន៦ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៣ករណី និងកំពុងពិនិត្យសិក្សា
ចំនួន៣ករណី ឆ្លើយបត់ទៅម្ចាស់បណ្តឹងចំនួន៦ករណី និងទទួលលិខិតឆ្លើយតបពីការដោះស្រាយពាក្យបណ្តឹងពីស្ថាប័ន
ពាក់ព័ន្ធចំនួន២ករណី ព្រមទាំងទទួលឯកសារជូនជ្រាបពីក្រសួង ស្ថាប័នពាក់ព័ន្ធ ចម្លងជូនគណៈកម្មការនានារបស់
ព្រឹទ្ធសភាចំនួន២ករណី។

សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨

✽ឯកឧត្តម **ងា ខេន្ទ្យ** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភាបានអញ្ជើញ៖



-ជាអធិបតីភាពក្នុងកិច្ចប្រជុំក្រុមអ្នកច្បាប់រាជធានីភ្នំពេញ ដើម្បីពិនិត្យ ពិភាក្សាស្តីពី៖ ១-ការងារចាត់តាំង និងបណ្តុះ-បណ្តាលមន្ត្រីការងារច្បាប់នៅថ្នាក់រាជធានី ខណ្ឌ សង្កាត់ មន្ត្រីការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យ បោះឆ្នោត ២-វគ្គបណ្តុះបណ្តាលសម្រាប់រយៈពេល២ឆ្នាំ និង៣-ការបែងចែកក្រុមមេធាវីរាជធានីភ្នំពេញ ចុះជួយតាម ខណ្ឌ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នៅសាលារាជធានី- ភ្នំពេញ។



-ជួបសំណេះសំណាលការងារ និងសួរសុខទុក្ខក្រុម-ប្រឹក្សាសង្កាត់ក្រាំងឆ្នង់ ស្ទៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋ-បាលក្រាំងឆ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីឈ្វេង-យល់អំពី៖ ១-ស្ថានភាពទូទៅនៃជំងឺកូវីដ-១៩ ការចាក់ វ៉ាក់សាំង និងចលនាការជួយដោះស្រាយជីវភាពជូនប្រជា-ពលរដ្ឋដែលរងផលប៉ះពាល់ក្នុងភូមិសាស្ត្រសង្កាត់ក្រាំងឆ្នង់ (៨ភូមិ និង៣សហគមន៍)។ ២-ការអនុវត្តផែនការឆ្ពោះទៅ កាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ ទី៥ ឆ្នាំ២០២២ (ការធ្វើអត្តសញ្ញាណប័ណ្ណ និងចលនា

បងប្អូនប្រជាពលរដ្ឋឱ្យទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះ- ឆ្នោត) នៅសាលាសង្កាត់ក្រាំងឆ្នង់ ខណ្ឌសែនសុខ រាជធានី- ភ្នំពេញ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫទ្ធី** ប្រធានគណៈកម្មការ ទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលសកម្មភាពការងារនៅក្នុងតំបន់រមណីយ- ដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំ សែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករមើលថែ កសិដ្ឋានពពែ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។

-ចូលរួមពិធីបុណ្យបូជាសពឧបាសិកា **សេង ម៉ុំ** នៅវត្ត ឫទ្ធិរតនារាម ភូមិកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះបង្ហាត់បង្រៀនដល់ពួកគាត់អំពីរបៀបថែទាំដំណាំផ្សេងៗ ព្រមទាំងនាំយកបច្ច័យ ទេយ្យទាន ចង្ហាន់ឆ្អិនយកទៅប្រគេន ព្រះសង្ឃដែលគង់ចាំព្រះវស្សាចំនួន៣២អង្គ នៅវត្តបឹងខ្នា ភូមិសំរោងជើងភ្នំ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង ចុះពិនិត្យមើលចម្ការដូងក្រអូប និងជំរុញក្រុមការងារគ្រឿង ចក្រស្ថាបនាបារាយណ៍សម្រាប់បំពេញសេចក្តីត្រូវការដល់ កម្មករ និងប្រជាពលរដ្ឋរស់នៅទីនោះ និងបានចុះពិនិត្យ មើលហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់អភិវឌ្ឍន៍ ម៉ុង ឫទ្ធី សែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នា ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ និងបង្ហាត់ បង្រៀនពិធីផ្សំដើមស្វាយ ដល់ពួកគាត់ ព្រមទាំងចុះពិនិត្យ

មើលហេដ្ឋារចនាសម្ព័ន្ធ និងសំណង់នានានៅតំបន់អភិវឌ្ឍន៍
ម៉ុង ឬទ្ធិសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់-
ស្ពឺ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ ព្រមទាំង
ចុះបង្ហាត់បង្រៀនដល់ពួកគាត់អំពីរបៀបថែទាំដំណាំផ្សេងៗ
នៅភ្នំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ ខែ
កញ្ញា ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមការងារ
គ្រឿងចក្រស្ថាបនាផ្លូវប្រវែង៥.៩០០ម៉ែត្រ និងការងារជីក
បារាយណ៍សម្រាប់ទប់ទឹកប្រើប្រាស់នៅរដូវប្រាំង នៅភ្នំ
សែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែកញ្ញា
ឆ្នាំ២០២១។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ និងបាន
ចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ប្រាសាទ
ព្រះវិហារជានិមិត្តរូប និងបារាយណ៍ទឹក នៅតំបន់អភិវឌ្ឍន៍
ម៉ុង ឬទ្ធិសែនជ័យ នៅភ្នំសែនដី ស្រុកសំរោងទង ខេត្ត
កំពង់ស្ពឺ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។



✽នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ម៉ុង
ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញ
ជួបសំណេះសំណាល និងសួរសុខទុក្ខលោក លោកស្រីជា
មេភូមិ និងក្រុមប្រឹក្សា ដើម្បីឈ្វេងយល់អំពីស្ថានភាពទូទៅ
ជំងឺកូវីដ-១៩ ក្នុងមូលដ្ឋានការងារចាក់វ៉ាក់សាំងជូនកុមារពី
អាយុ៦ ដល់១២ឆ្នាំ នៅសាលាសង្កាត់កំបូល ខណ្ឌពោធិ៍-
សែនជ័យ រាជធានីភ្នំពេញ។

✽នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ខៀវ
មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ



ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ សៀន
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងប្រធានភូមិទាំង២៣ភូមិ
នៅសាលាឃុំតាកែវ ស្រុកត្រាំកក់ ខេត្តតាកែវ។

✽ឯកឧត្តម **ម៉ាន់ ឈឿន** អនុប្រធានគណៈកម្មការ
ទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ចូលរួមប្រជុំជាមួយនឹងលោកប្រធានភូមិទាំង១៣ និង
ក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានី-
ភ្នំពេញ ដើម្បីស្តាប់របាយការណ៍ស្តីពី ការខិតខំរួមសហការ
គ្នាប្រមូលសំណាកធ្វើ test rapide ជូនមាតាបិតា អាណា-
ព្យាបាលសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ដើម្បីចូលរៀន
នៅថ្ងៃទី១៥ ខែកញ្ញាខាងមុខ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ
២០២១។



-ជួបសំណេះសំណាលជាមួយនឹងក្រុមចល័តអន្តរាគមន៍



បូមស្ដារសម្អាតប្រព័ន្ធលូរបស់មន្ទីរសាធារណការរាជធានីភ្នំពេញ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

-នាយកបរិក្ខារបច្ច័យ៤ និងចង្អាន់ ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សានៅវត្តនាគវ័ន្ត ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។

✽នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ម៉ែន-ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចូលរួមវិលកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **សាន់ ធីម** ជំទប់ទី២ និងជាសមាជិកក្រុមប្រឹក្សាឃុំក្រសាំងស្រុករមាសហែក ខេត្តស្វាយរៀង និងលោក **សោម ហង់** ជំទប់ទី១ និងជាសមាជិកក្រុមប្រឹក្សាឃុំញាវ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

✽ឯកឧត្តម **ម៉ែន-ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលជាមួយនឹងនិស្សិតមហាវិទ្យាល័យកសិកម្ម នៃសាកលវិទ្យាល័យស្វាយរៀង នាថ្ងៃទី២៣ ទី៣០ ខែសីហា និងថ្ងៃទី៦ ទី១៣ ខែកញ្ញា ឆ្នាំ២០២១។

-ជួបពិភាក្សាការងារ និងឆ្លងផែនការសកម្មភាពបម្រើឱ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាថ្ងៃទី១១ ទី១៦ ខែកញ្ញា ឆ្នាំ២០២១។

-ជួបពិភាក្សាការងារ និងឆ្លងផែនការសកម្មភាពបម្រើឱ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥ ឆ្នាំ២០២២ នៅឃុំព្រះពន្លា ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

✽ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមវិលកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **អ៊ុច សំឡើង** ប្រធានក្រុមប្រឹក្សាក្រុងច្បារមន នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

-ចូលរួមវិលកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **អ៊ុក ស៊ីឃៀង** សមាជិកក្រុមប្រឹក្សាស្រុកឱរ៉ាល់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។



✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដល់ក្រុមប្រឹក្សាស្រុកមង្គលបុរី ក្រុងសិរីសោភ័ណ ស្រុកព្រះនេត្រព្រះ ស្រុកភ្នំស្រុក ស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ រត្នី** អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។

-អមដំណើរឯកឧត្តម **កែ គឹមយ៉ាន** ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះជួបសំណេះសំណាលការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាទាំងអស់នៃស្រុកព្រះនេត្រព្រះ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ព្រមទាំងប្រគេនបច្ច័យដល់ព្រះសង្ឃគង់នៅវត្តព្រះនេត្រព្រះ សម្រាប់រៀបចំពិធីកាន់បិណ្ឌនាពេលខាងមុខ នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តផែនការ
សកម្មភាពការងារឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់ខេត្ត
បន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម **កែ គឹម ឃ័ន**
ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង
គ្រឿងញៀន នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ
នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

✽នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អន ស៊ី**
លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួម
ជាភិក្ខុយសក្តងពិធីបញ្ចុះបឋមសិលាកសាងទីស្នាក់ការ
គណបក្សឃុំស្វាយចេក ក្រោមអធិបតីភាពលោកជំទាវ
ម៉ៅ ម៉ាល់ យ៉ា កែ គឹម ឃ័ន នៅស្រុកស្វាយចេក ខេត្ត
បន្ទាយមានជ័យ។



✽នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **នាយ
វណ្ណា** លេខាធិការគណៈកម្មការទី៥ ព្រឹទ្ធសភា បាន
អញ្ជើញប្រគល់អណ្តូងទឹកជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិ
អង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ព្រមទាំង
ចុះទៅពិនិត្យទីតាំងកន្លែងសម្រាប់ដឹកអណ្តូងទឹកស្អាតជូន
បងប្អូនប្រជាពលរដ្ឋនៅភូមិពោធិឥន្ទ្រទី១ ឃុំកោងកាង
ស្រុកពញាចក្រ ខេត្តត្បូងឃ្មុំ។

✽ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី
៦ព្រឹទ្ធសភាបានអញ្ជើញ៖

-ចុះសួរសុខទុក្ខ និងនាំយកបច្ច័យ សម្ភារបរិក្ខារមួយចំនួន
រួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខប្រអប់ និងទឹកបរិ-
សុទ្ធ ជូនក្រុមគ្រួសារសពលោក **សាន់ ឌឹម** ជំទប់ទី២ ឃុំ
ក្រសាំង ស្រុករមាសហែក និងលោក **សោម ហង់** ជំទប់

ទី១ ឃុំញាវ ស្រុកកំពង់រោទ៍ ដែលបានមរណភាព នៅខេត្ត
ស្វាយរៀង នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។

-អមដំណើរលោកជំទាវភិក្ខុសង្ឃហបណ្ឌិត **ម៉ែន សំអន**
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា
ព្រឹទ្ធសភា និងអធិការកិច្ច ចុះសួរសុខទុក្ខ និងផ្តល់សម្ភារ
បម្រើជីវភាព សម្ភារប្រឆាំងកូវីដប្រចាំថ្ងៃរួមមាន៖ អង្ករ មី
ត្រីខ ទឹកស៊ីអ៊ីវ ប៊ីចេង ស្ករ-ស អំបិល ម៉ាស់ អាវកុល និង
សម្ភារដល់សាលាឃុំ ដល់ក្រុមប្រឹក្សាឃុំ ស្បៀន ជំនួយការ
ឃុំ និងប្រជាជនបានជាពីជំងឺកូវីដ និងរួចផុតពីចត្តាឡីស័ក
ចំនួនជាង១០០នាក់ នៅឃុំជួនស ឃុំអង្គតាសូ ឃុំស្វាយអង្គ
ឃុំស្វាយយា ក្នុងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នាថ្ងៃទី១២
ខែកញ្ញា ឆ្នាំ២០២១។



-នាំយកម៉ាស់ចំនួន៥០០បន្ទះ និងថ្នាំពេទ្យចំនួន៥០
ប្រអប់ ប្រគល់ជូនមណ្ឌលចត្តាឡីស័ក នៅសាលាបឋម
សិក្សាឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង នាថ្ងៃទី១៧
ខែកញ្ញា ឆ្នាំ២០២១។



✽នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ឈឿយ
ចាន់ណា** លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា បាន
អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយក

គ្រឿងឧបភោគ បរិភោគ រួមមាន អង្ករ មី ទឹកបរិសុទ្ធ ម៉ាស់ និងថវិកាមួយចំនួនជូនបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរា គ្មានទីពឹង មានជីវភាពខ្វះខាតចំនួន១០គ្រួសារ រស់នៅ សង្កាត់អូរអំបិល និងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។



✽នាសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **ឡាន់ ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់ក្រុមគ្រូពេទ្យ ទាំង១១ទីតាំង ស្ថិតក្នុងស្រុកអូររាំងឌី ខេត្តត្បូងឃ្មុំ ក្នុងទីតាំង នីមួយៗមាន៖ ទឹកបរិសុទ្ធចំនួន១០កេស អាល់កុលចំនួន ៣០លីត្រ ស្រោមដៃចំនួន១០០គូ ម៉ាស់ចំនួន១០ប្រអប់ អាវចំនួន១០សម្រាប់ សំឡីចំនួន២ដុំធំ ដបអាល់កុលចំនួន ៥ដប ថ្នាំពេទ្យមួយចំនួន ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួន ដល់ក្រុមគ្រូពេទ្យបង្អែកស្រុកចំនួន១៥នាក់។

✽នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញ ចុះឈ្នួងយល់ និងប្រមូលព័ត៌មានក្រុមប្រឹក្សាឃុំ ភូមិទាំង ១០ នៃឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម អំពីការចុះ ឈ្មោះ ពិនិត្យឈ្មោះ កែតម្រូវឈ្មោះសម្រាប់ការបោះឆ្នោត ឃុំ សង្កាត់នាពេលខាងមុខ។ ចូលរួមដោះស្រាយបញ្ហា ប្រឈម ការលំបាករបស់ប្រជាជន ដោះស្រាយជួសជុល ផ្លូវ១ខ្សែ និងឧបត្ថម្ភផ្ទះចំនួន១ខ្នង ទំហំ៥x៧ម៉ែត្រ ជូន ប្រជាជនទីទាល់ក្រជាស្រ្តីមេម៉ាយ ព្រមទាំងឧបត្ថម្ភថវិកា មួយចំនួនដល់សមាជិកអង្គប្រជុំ។

✽នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញ

ជួបសំណេះសំណាលការងារ និងស្តាប់របាយការណ៍របស់ ក្រុមប្រឹក្សាឃុំគោកដូង ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ការងារទប់ស្កាត់ជំងឺកូវីដ-១៩ និង ការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ព្រមទាំងឧបត្ថម្ភ ថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

✽លោកជំទាវ **ឃុន ឃុនឌី** សមាជិកគណៈកម្មការ ទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖



-ចុះជួយទិញបន្លែត្រសក់ធម្មជាតិចំនួន២៥០គីឡូក្រាម របស់សហគមន៍បុរៈម្នាក់ ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដើម្បីយកទៅប្រគេនព្រះ- មេគណៈខេត្ត និងព្រះគ្រូចៅអធិការវត្តចំនួនប្រាំវត្ត គឺវត្ត ឥន្ទ្រីយ៍សំរវៈ (ហៅវត្តកំពង់ធំ) វត្តបុទុមវត្ត (ហៅវត្តក្រចាប់) វត្តទេពនិម្មិតវត្តបិណ្ឌិយ៍ និងវត្តកំពង់ស្វាយ នៅក្រុងស្ទឹង- សែន និងស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២១។



-ចុះសួរសុខទុក្ខលោកស្រី **ខុក ស៊ីដា** នាយិកាកាក- បាទក្រហមកម្ពុជាប្រចាំខេត្តកំពង់ធំ ដែលកំពុងមានជំងឺ

សម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។



-នាំយកសម្ភារមួយចំនួនទៅប្រគល់ជូនក្រុមគ្រូពេទ្យ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនៅទីតាំង វត្តភ្នំចាវ ភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១។

-ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅការងារបន្តរបស់ស្រុកកំពង់ស្វាយ នៃខេត្ត កំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ទួន ឡៀង** អនុប្រធានទី១រដ្ឋសភា នៅសាលប្រជុំសាលា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២១។



-នាំយកគ្រឿងទេយ្យវត្ថុ និងបច្ច័យសម្រាប់ផ្គត់ផ្គង់ចង្កាន់ បច្ច័យកសាងយកទៅប្រគេនព្រះគ្រូចៅអធិការវត្ត ដែល គង់ចាំព្រះវស្សានៅវត្តសុវណ្ណជលសារ (ហៅវត្តកំពង់ចម្លង) ព្រមទាំងជួបសំណេះសំណាល និងឧបត្ថម្ភដល់រដ្ឋបាលឃុំ នូវសម្ភារមួយចំនួនរួមាន៖ ក្រមាចំនួន១០០ សាវ៉ង់ចំនួន ៥០ ម៉ាស់ចំនួន១៥ប្រអប់ សាប៊ូដុសខ្លួនចំនួន៦០ដុំ ផ្លែមាន

ចំនួន៣កេស និងថវិកាមួយចំនួនជូនដល់សមាជិកក្រុម ប្រឹក្សាឃុំ ប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ ក្នុងឃុំ ផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

-ចូលរួមកិច្ចប្រជុំការងារចាំបាច់មួយចំនួន ក្រោមអធិប- តីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ទួន ឡៀង** អនុ- ប្រធានទី១រដ្ឋសភា នៅភូមិត្រពាំងស្វាយ ឃុំកំពង់ថ្ម ស្រុក បារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។

-ជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែកញ្ញា និងស្តាប់របាយការណ៍រីកចម្រើនរបស់ស្រុក កំពង់ស្វាយ ព្រមទាំងនាំយកសម្ភារមួយចំនួនរួមាន៖ ទឹកបរិសុទ្ធចំនួន២០កេស ទឹកផ្លែឈើចំនួន៥កេស ទឹក អាល់កុលចំនួន៦០លីត្រ ទៅប្រគល់ជូនក្រុមគ្រូពេទ្យចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុ១២ឆ្នាំ នៅមណ្ឌលសុខភាពព្រៃប្រស់ ឃុំត្រពាំង- ឫស្សី ខេត្តកំពង់ធំ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១។

✽នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **វ៉ិច គង់** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញ ជួបសំណេះសំណាលជាមួយនឹងព្រះអង្គចៅអធិការវត្តចំន្ទ- មន្ទីសីហៈ លោកប្រធានក្រុមប្រឹក្សាស្រុកសំឡូត លោក អភិបាលរងស្រុកសំឡូត លោកអនុប្រធានមន្ទីរកសិកម្ម និងលោកមេឃុំមានជ័យ ឃុំស៊ុង ឃុំសំឡូត និងលោក សមាជិកក្រុមប្រឹក្សា លោកមេភូមិកណ្តាល លោកមេភូមិ បឹងរុន ដើម្បីជំរុញ និងក្រើនរំលឹកដាស់តឿនអំពីជំងឺឆ្លង ដ៏កាចសាហាវកូវីដ-១៩ និងអនុវត្តន៍តាមវិធានការរបស់ ក្រសួងសុខាភិបាល នៅខេត្តបាត់ដំបង។

✽ឯកឧត្តម **ស្រី បេន** សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃចំនួន៣វត្ត គឺវត្តអង្គក្រឡាញ់សែនជ័យ វត្តពោធិ៍មន្ត្រី វត្តគោកពោធិ៍ ក្នុងឃុំគោកពោធិ៍ ស្រុកបូរីជល- សារ ខេត្តតាកែវ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

-ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនឹងសមា-

-ជួបសំណេះសំណាល និងប្រគល់គ្រឿងបរិក្ខារពេទ្យ
ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគ្រឿងឧបភោគ បរិភោគ
ជូនរដ្ឋបាលខេត្តកែប សម្រាប់សកម្មភាពសង្គមប្រយុទ្ធ-
ប្រឆាំងជំងឺកូវីដ-១៩ និងសកម្មភាពសប្បុរសធម៌តាមយុទ្ធ-



សាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល នៅសាលាខេត្តកែប នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។



-ជួបសំណេះសំណាល និងពិនិត្យការរៀបចំទីតាំងសម្រាប់ដំណើរការបោះឆ្នោតស្ថាបស្ថង់មតិជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅតាមឃុំ-សង្កាត់ ក្នុងខេត្តកែប នាថ្ងៃទី១០ ទី១១ ខែកញ្ញា ឆ្នាំ២០២១។

✽នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជំទប់ទី១ ឃុំដូនតី អតីតមេភូមិអង្គរក្រៅ អតីតមេភូមិពោធិព្រឹកលិច ដែលមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។



✽នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ

ស៊ី វណ្ណឌា សមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញនាំយកអំណោយរបស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ទៅប្រគល់ជូនគ្រួសារក្រីក្រ រួមមាន៖ រ៉ែមកសណ្តោងកង់បី១គ្រឿង ម្ហូបស៊ីស្រស់១០០គីឡូក្រាម មី១កេស ទឹកស៊ីអីវ៉ា១យួរ ទឹកត្រី១យួរ ត្រី១០០កំប៉ុង អំបិលអ៊ីយ៉ូដ៥គីឡូក្រាម ស្ករ-ស្លឹកឆ្ការ១គីឡូក្រាម ប៊ីចេង២កញ្ចប់ ម៉ាស់១២ប្រអប់ អាវកុល១១លីត្រ និងថវិកាមួយចំនួនដោយឡែកលោក-ចៅសង្កាត់ ប្រធានភូមិ រួមទាំងមន្ត្រីបម្រើការនៅក្នុងភូមិ ចំការឱឡើង១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញចំនួន៧នាក់ ទទួលបានម៉ាស់ម្នាក់ៗប្រអប់ និងថវិកាមួយចំនួន។

✽លោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-នាំយកបច្ច័យ និងអង្ករ២បាវ វេរប្រគេនព្រះសង្ឃនៅវត្តព្រះឥន្ទ្រកោសិយ៍ និងវត្តព្រះឥន្ទ្រកោសារ ស្ថិតក្នុងភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

-ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១។

-នាំយកបច្ច័យវេរប្រគេនព្រះសង្ឃសម្រាប់កាន់វេនទី១៣ ចំនួនពីរវត្ត គឺវត្តព្រះឥន្ទ្រកោសិយ៍ និងវត្តឥន្ទ្រកោសារ ស្ថិតក្នុងភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

-នាំយកផ្លែមាន និងផ្លែឈើ ចំនួន៣០គីឡូក្រាម ដែលទិញពីខេត្តប៉ៃលិន ព្រមទាំងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃចំនួន៥វត្ត ដោយក្នុងមួយវត្តៗ ផ្លែមាន៥គីឡូក្រាម និងបច្ច័យ នៅខេត្តសៀមរាប នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។

✽នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ស្កន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ



✽ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ សមាជិក សមាជិកា ព្រឹទ្ធសភា បានអញ្ជើញចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសជំរុញ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។



✽ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការធ្វើសេចក្តីព្រាងប្រកាសកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP-11) ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ម៉ែន បញ្ញា** ប្រធានអនុគណៈកម្មការទី១ ASEP11 (ខ្លឹមសារ និងឯកសារ) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងសេចក្តីប្រកាស ASEP11 និងសុំនូវកថាថ្នាក់ដឹកនាំទាំងបី តាមប្រព័ន្ធអនឡាញ (Zoom) នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។



✽ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១

ព្រឹទ្ធសភា និងឯកឧត្តម **ឈិត គឹមឃាត** ប្រធានស្តីទីគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំក្រុមពិភាក្សាទី២ នៃការត្រៀមរៀបចំកិច្ចប្រជុំនៃភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP-11) ដើម្បីពិភាក្សាអំពីសេណារីយូសម្រាប់ត្រៀមដឹកនាំកិច្ចប្រជុំពិភាក្សាទី២ លើប្រធានបទ៖ ការលើកកម្ពស់ការស្តារសេដ្ឋកិច្ចសកលឡើងវិញក្នុងសម័យនិងក្រោយវិបត្តិកូវីដ-១៩ Promoting Global Economic Recovery in the Era of COVID-19 and Beyond នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១។



✽ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **ឈិត គឹមឃាត** ប្រធានស្តីទីគណៈកម្មការទី៥ព្រឹទ្ធសភា និងលោកជំទាវ **ឃួន ឃុនឌី** សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (ASEP-11) នៅសាលប្រជុំពិសេសព្រឹទ្ធសភា ។

✽ លោកជំទាវ **មាណ សំអាន** ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា៖



-បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យឆ្លងរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២១ និង លើកទិសដៅបន្តរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហ- បណ្ឌិត **ម៉ែន សំអន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និង ជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១។



-និងជាប្រធានក្រុមមិត្តភាពទទួលបន្ទុកកិច្ចសហប្រតិ- បត្តិការជាមួយអន្តរសភាកម្ពុជា ឡាវវៀតណាមបានអញ្ជើញ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហ- ប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា ឡាវវៀតណាម (CLV) តាមប្រព័ន្ធអនឡាញ (zoom) ដើម្បីពិនិត្យពិភាក្សាលើ របាយការណ៍ស្នើសុំ និងរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ លើកទី៨ នៃគណៈកម្មការកិច្ចការបរទេស នៃសភាព្រះ- រាជាណាចក្រកម្ពុជា សាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការជំរុញភាពជាដៃគូសភា ដើម្បីការអភិវឌ្ឍប្រកប ដោយចីរភាព និងការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ ក្នុង តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម នៅសាល ប្រជុំពិសេសព្រឹទ្ធសភា នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

-និងជាប្រធានក្រុមមិត្តភាពទទួលបន្ទុកកិច្ចសហប្រតិ- បត្តិការជាមួយអន្តរសភាកម្ពុជា ឡាវវៀតណាមបានអញ្ជើញ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ច- សហប្រតិបត្តិការជាមួយអន្តរសភាកម្ពុជា ឡាវ វៀតណាម (CLV) ចូលរួមក្នុងសន្និសីទលើកទី៨ នៃគណៈកម្មការ កិច្ចការបរទេសនៃសភាកម្ពុជា-ឡាវ-វៀតណាម (CLV) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត **ឃុន សុដារី** អនុប្រធានទី២ នៃរដ្ឋសភា តាមប្រព័ន្ធអន- ឡាញ (Zoom) ក្រោមប្រធានបទស្តីពី «ការជំរុញភាពជាដៃ គូសភា ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងការឆ្លើយ តបចំពោះវិបត្តិ កូវីដ-១៩ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម» នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

✽នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ខៀវ មុត** អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា និងលោកជំទាវ **ឯម ផលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមពិភាក្សាទី៣ ដើម្បី ពិនិត្យ និងកែសម្រួលលើប្រធានបទ «ការឆ្លើយតបទៅនឹង អន្តរកម្មនៃសន្តិសុខទឹក ថាមពល និងស្បៀងក្រោមឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ» សម្រាប់ត្រៀមចូលរួមកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) ក្រោម អធិបតីភាពលោកជំទាវ **ឡោក ខេង** ប្រធានគណៈកម្ម- ការទី៨ នៃរដ្ឋសភា នៅវិមានរដ្ឋសភា។

✽ឯកឧត្តម **ឈិត គឹមយាត** ប្រធានស្តីទីគណៈ- កម្មការទី៥ ព្រឹទ្ធសភាបានអញ្ជើញ៖

-ដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាត អាយប៉ា (AIPA) លើកទី៤២ ដែលសភាប្រទេសប្រ៊ុយ- ណេ ទីក្រុងជានូស៊ីឡើយធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធអនឡាញ (zoom) នៅរដ្ឋសភា នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

-ចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីវេទិកាពិភាក្សាតុមូល ស្តីពី ឈានឆ្ពោះទៅរកកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ក្រោមប្រធានបទ «កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ Asian-Europe Parliamentary Partnership (ASEP11)» នៅស្ថានីយទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

✽នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញចាក់ ថ្នាំបង្ការជំងឺកូវីដ-១៩ ជូសជំរុញ (ជូសទី៣) នៅសាលា បឋមព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

✽លោកជំទាវ **មុំ សន្លាប** លេខាធិការគណៈកម្ម- ការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមប្រជុំជាមួយនឹងអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខណ្ឌចំការមន រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ និងផែនការសកម្មភាពការងារបន្ត របស់នារីខណ្ឌទាំង៥សង្កាត់ រួមមាន៖ សង្កាត់ទន្លេបាសាក់ សង្កាត់បឹងត្របែក សង្កាត់ទួលទំពូងទី១ សង្កាត់ទួលទំពូង ទី២ និងសង្កាត់ផ្សារដើមថ្កូវ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២១។

-ចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍រាជធានីភ្នំពេញប្រចាំ ខែសីហា និងទិសដៅខែបន្ទាប់ ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ អនឡាញ (Zoom) នាសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហាតាមប្រព័ន្ធអនឡាញ (Zoom)



ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា (ខាងស្តាំ) ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហាតាមប្រព័ន្ធនិម្មិត (zoom)

នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ ឡឿង**។

សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភាជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែសីហា និងលើកទិសដៅការងារសម្រាប់ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធអនឡាញ (Zoom) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋាន

នៅក្នុងឱកាសនោះ ក៏មានការបញ្ជាក់ដំណើរការបូកសរុបលទ្ធផលការងារក្នុងខែសីហា ឆ្នាំ២០២១ និងកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម សំណូមពរព្រមទាំងមតិបូកសរុបរបស់ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **អ៊ុំ សារីទ្ធ**





ទិដ្ឋភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែសីហាតាមប្រព័ន្ធនិម្មិត (zoom)

អគ្គលេខាធិការព្រឹទ្ធសភា បានធ្វើការបូកសរុបថា ក្នុងខែ សីហានេះ ក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងប្រឈមនឹង ការមកដល់នៃរលកទី៣ ដែលបណ្តាលមកពីមេរោគបំប្លែង ខ្លួនថ្មីប្រភេទដែលតា (Delta) រាជរដ្ឋាភិបាលបានសម្រេច ដាក់ចេញនូវ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់- ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ-១៩” នៅទូទាំង ប្រទេស។ ដើម្បីឆ្លើយតបនឹងយុទ្ធនាការនេះ អគ្គលេខាធិ- ការដ្ឋានព្រឹទ្ធសភា បានបង្កើនការយកចិត្តទុកដាក់ចូលរួម យុទ្ធនាការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងការរីករាលដាលនៃ មេរោគកូវីដ-១៩ ផងដែរ។ ស្របពេលជាមួយគ្នានេះ អគ្គ- លេខាធិការដ្ឋានបានរៀបចំ និងចាត់ចែងការប្រជុំស្តីពី គម្រោងថវិកាឆ្នាំ២០២២ របស់ព្រឹទ្ធសភា និងបានផ្តល់ សេវាចំពោះមុខងារតំណាង បានយ៉ាងល្អប្រសើរតាមតម្រូវ ការចាំបាច់ជាក់ស្តែង ប្រកបដោយភាពទទួលខុសត្រូវតាម មុខងាររៀងៗខ្លួន ដោយផ្ដោតការយកចិត្តទុកដាក់ចុះតាម មូលដ្ឋាន ដើម្បីជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរ មូលដ្ឋានឈ្វេងយល់អំពីសុខទុក្ខ ដោះស្រាយបញ្ហាប្រឈម និងចូលរួមគោរពវិញ្ញាណក្ខន្ធសព ព្រមទាំងចែកអំណោយ

ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងកំពុងធ្វើ ចត្តាឡីស័ក នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា។ ដោយឡែកសម្រាប់មុខងារកិច្ចសហប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានចាត់ចែងការចូលរួម កិច្ចប្រជុំ AIPA, APA តាមប្រព័ន្ធអនឡាញ (Zoom)។

សម្រាប់ខែកញ្ញាខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការ ព្រឹទ្ធសភាបានកំណត់ឱ្យគ្រប់អង្គភាពត្រូវយកចិត្តទុកដាក់ ខ្ពស់បន្តផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភាឱ្យបាន ល្អប្រសើរ និងគ្រប់ជ្រុងជ្រោយលើមុខងារទាំង៥របស់ព្រឹទ្ធ- សភា ព្រមទាំងណែនាំឱ្យគ្រប់អង្គភាព និងមន្ត្រីរាជការ ទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ចូលរួមប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់- ខ្ជួនតាមវិធានការក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និង បន្តចូលរួមអនុវត្តវិធានការ “៣ការពារ ៣កុំ” ឱ្យបានល្អ ប្រសើរ និងចូលរួមចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូស ជំរុញឱ្យបានគ្រប់ៗគ្នា។

(អត្ថបទ៖ លោក នុត សច្ចៈ រូបភាព៖ លោក មុនី សុចិន្តា)



ទិដ្ឋភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងកិច្ចប្រជុំបូកសរុបប្រចាំខែសីហាតាមប្រព័ន្ធនិម្មិត (zoom)

**ឯកឧត្តម អ៊ុំ សារីទ្ធ អញ្ជើញមិចត្តមបណ្តុះបណ្តាលស្តីពី
បច្ចេកទេសក្នុងការសរសេរឯកសារសម្រាប់គាំទ្រកិច្ចប្រជុំ ASEP11**



ឯកឧត្តម អ៊ុំ សារីទ្ធ អគ្គលេខាធិការព្រឹទ្ធសភា

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតី-ភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ (Zoom) ស្តីពីបច្ចេកទេសក្នុងការសរសេរឯកសារសម្រាប់គាំទ្រកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (ASEP11) នៅសាលាពិសេស៣ វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម **ឡេង ម៉េងឡុង** អគ្គលេខាធិការរដ្ឋសភា លោក **ដាវ៉ារិន្ទ គីមយាត** នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី ឯកឧត្តមបណ្ឌិត **ឈាន វណ្ណារីទ្ធ** នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី និង

ជាគ្រូឧទ្ទេសនាម ព្រមទាំងមន្ត្រីរាជការជាសិក្ខាកាមមកពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា។

បន្ទាប់ពីការឡើងមានចំណាប់អារម្មណ៍របស់តំណាងសិក្ខាកាម សេចក្តីរាយការណ៍អំពីវគ្គបណ្តុះបណ្តាលរបស់ឯកឧត្តមបណ្ឌិត **ឈាន វណ្ណារីទ្ធ** នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី និងជាគ្រូឧទ្ទេសនាម ចំណាប់អារម្មណ៍របស់លោក **ដាវ៉ារិន្ទ គីមយាត** នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី និងចំណាប់អារម្មណ៍របស់ឯកឧត្តម **ឡេង ម៉េងឡុង** អគ្គលេខាធិការរដ្ឋសភារួចមក ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានសម្តែងនូវការអបអរសាទរចំពោះសិក្ខាកាមដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសក្នុងការតាក់តែងឯកសារសម្រាប់គាំទ្រដល់កិច្ចប្រជុំវេទិកាអាស៊ី-អឺរ៉ុបលើកទី១១ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសភាអាស៊ី ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានសភាទាំងពីរ និងមជ្ឈមណ្ឌលសភាអាស៊ី។

ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានមានប្រសាសន៍



ទិដ្ឋភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ



ទិដ្ឋភាពបិទវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធហ្យូប៊ែរ

ថា វគ្គបណ្តុះបណ្តាលនេះមានសារសំខាន់ និងជាទុនដ៏សំខាន់យូរអង្វែងសម្រាប់ស្ថាប័នទាំងពីរ មិនត្រឹមតែសម្រាប់ការប្រជុំភាពជាដៃគូសភាវាស៊ី-អឺរ៉ុបលើកទី១១នេះទេ តែវាមានសារសំខាន់ដល់ការប្រជុំរៀបចំវេទិកាធំៗដទៃទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដូចអាយប៉ាលើកទី៤៣ នាពេលខាងមុខ ឬវេទិកាថ្នាក់តំបន់ផ្សេងៗទៀត ដែលកម្ពុជាមានឱកាសនឹងរៀបចំ។ វគ្គបណ្តុះបណ្តាលនេះ ក៏មានសារសំខាន់ផងដែរសម្រាប់ប្រើប្រាស់ចំពោះភារកិច្ចចំពោះមុខជាតម្រូវការរបស់សភាបច្ចុប្បន្នផង និងតទៅអនាគតផង។

យើងមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភា រដ្ឋសភា និងមជ្ឈមណ្ឌលសភាអាស៊ី គឺមូលដ្ឋាន

គ្រឹះមួយក្នុងការឈានទៅមុខក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្សរបស់មន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ ហើយយើងក៏មានជំនឿយ៉ាងមុតមាំថា ក្រោយពីទទួលបានវគ្គបណ្តុះបណ្តាលនេះ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានសភាទាំងពីរ នឹងកាន់តែមានសមត្ថភាពខ្ពស់ ហើយកាន់តែពូកែក្នុងការផ្តល់សេវារៀបចំឯកសារដើម្បីបម្រើការប្រជុំទាំងឡាយនៅពេលខាងមុខ។

វគ្គបណ្តុះបណ្តាលនោះ មានសិក្ខាកាមចូលរួមចំនួន១០នាក់ ស្រី៥នាក់ និងបុរស៥នាក់ សិក្សារៀងរាល់ថ្ងៃសុក្រចាប់ពីថ្ងៃទី១៣ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១។

(អត្ថបទ៖ លោក រង់ សុជាតិ រូបភាព៖ លោក មុនី សុចិន្តា)



ទិដ្ឋភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ (Zoom)

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីត្រៀមអនុវត្តការងារនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរង អគ្គនាយក នៃអគ្គនាយកដ្ឋាន-រដ្ឋបាលនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសេវាច្បាប់និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានព័ត៌មាននិងទំនាក់ទំនងសាធារណៈ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយនឹងលោក **សាំ ពិសិដ្ឋ** ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយបញ្ហាទឹកភ្លៀងជន់លិចក្នុងបរិវេណព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) នៅសាលសិក្ខាសាលាបណ្ណាល័យ។



✽ នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលនិងសម្តែងនូវការគោរពកោតសរសើរប្រកបដោយការដឹងគុណដ៏ជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ ដែលបានអញ្ជើញមកផ្តល់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី៣) ជូនថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តនាគវ័ន ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។



✽ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ គណៈកម្មការពិនិត្យលើគោលការណ៍ដំឡើង ឋានន្តរស័ក្តិ ថ្នាក់តាមកម្រិតសញ្ញាបត្រ បានប្រជុំក្រោមអធិបតីភាពឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើការពិនិត្យលើគោលការណ៍ដំឡើង ឋានន្តរស័ក្តិ ថ្នាក់តាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការនៃក្របខ័ណ្ឌអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងពិនិត្យលើបញ្ហាផ្សេងៗ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយិកា នៃអគ្គនាយកដ្ឋានទាំង៥ ខុទ្ទករិយាល័យអគ្គលេខាធិការព្រឹទ្ធសភា អគ្គាធិការ និងអង្គភាពពាក់ព័ន្ធ។



✽ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តជីកនាំដោយឯកឧត្តមបណ្ឌិត **នូ សុវណ្ណារ៉ា** ប្រធានកិត្តិយសនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅសាលពិសេសខាងក្រោមវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ **សួន ពុធជាវី** អគ្គនាយិកា និងឯកឧត្តម **គឹម សុចិត្រា** អគ្គនាយករង នៃអគ្គនាយកដ្ឋានស្រាវជ្រាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសន្និសីទអបអរសាទរទិវាវិបល្លាស ខួប២៨ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត **អ៊ឹម ឈុនឈឹម** ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈប្រព័ន្ធអនឡាញ (Zoom) នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។



